

បែបបទសម្រាប់ការរៀបចំ និងការវាយតម្លៃលើសេចក្តីអធិប្បាយ

W. Prins, 2014 (ប្រែសម្រួលមកពី R. Richard, *Scripture Sculpture*, 1995)



២ ជីម៉ូថេ ២:១៥

ចំណងជើងនៃសេចក្តីអធិប្បាយ (title)

- | | |
|--|--|
| <ul style="list-style-type: none"> • តើចំណងជើងត្រឹមត្រូវទេ ? (accurate) • តើវាច្បាស់លាស់ទេ ? (clear) • តើវាមានការប៉ះពាល់យ៉ាងខ្លាំងដល់អ្នក | <ul style="list-style-type: none"> • ស្តាប់ទេ ? (impacting) • តើវាបង្ហាញយ៉ាងច្បាស់អំពីប្រធានបទ ? (topic) |
|--|--|

ការអាននៃអត្ថបទព្រះគម្ពីរ (reading of the text)

- | | |
|---|--|
| <ul style="list-style-type: none"> • តើគេប្រកាសអត្ថបទជាមុនទេ ? (announce) • តើគេផ្តល់ឱកាសឲ្យអ្នកស្តាប់ស្វែងរក | <ul style="list-style-type: none"> • អត្ថបទទេ ? (opportunity to find passage) • តើគេអានអត្ថបទយ៉ាងល្អទេ ? (read well) |
|---|--|

សេចក្តីផ្តើមនៃសេចក្តីអធិប្បាយ (introduction)

- តើគ្រូអធិប្បាយទាក់ទាញការយកចិត្តទុកដាក់របស់អ្នកស្តាប់ទេ ? (getting attention)
- តើគ្រូអធិប្បាយចង្អុលទៅផ្ទៃរឿង ឬទៅចំណុចទី១ទេ ? (pointing to theme/ first point)
- តើគ្រូអធិប្បាយនិយាយអំពីគោលបំណងនៃសេចក្តីអធិប្បាយទេ ? (sermon purpose)
- តើសេចក្តីផ្តើមយូរពេក ឬខ្លីពេក ? (length)
- តើព្រឹត្តិការណ៍ជុំវិញ (ប្រវត្តិដើម) ច្បាស់លាស់ទេ ? (ពេលខ្លះគេប្រាប់អំពីប្រវត្តិដើមក្រោយសេចក្តីផ្តើម) (background)

រចនាសម្ព័ន្ធនៃតួសេចក្តី (body structure)

- តើគ្រូអធិប្បាយថ្លែងចំណុចនីមួយៗយ៉ាងច្បាស់ទេ ? (stating each point clearly)
- តើគ្រូអធិប្បាយយកចំណុចនីមួយៗពីអត្ថបទទេ ? ('anchoring' each point in the text)
- តើគ្រូអធិប្បាយពន្យល់ចំណុចនីមួយៗយ៉ាងល្អ ផ្អែកទៅលើព្រះគុណទេ ? (explaining each point well, based on grace)
- តើគ្រូអធិប្បាយអនុវត្តចំណុចនីមួយៗយ៉ាងល្អទេ ? (applying each point well)
- តើរចនាសម្ព័ន្ធជាទូទៅនៃតួសេចក្តីច្បាស់ទេ ? (overall structure)
- តើគ្រូអធិប្បាយទាក់ទងចំណុចនីមួយៗជាមួយគ្នា ហើយនិងជាមួយផ្ទៃរឿងទេ ? (connections)

សេចក្តីបញ្ចប់ (conclusion)

- តើសេចក្តីអធិប្បាយធ្វើឲ្យឡើងដល់កំរិតខ្ពស់បំផុតទេ ? (climax)
- តើគ្រូអធិប្បាយសង្ខេបចំណុចទាំងអស់យ៉ាងល្អទេ ? (summarise)
- តើគ្រូអធិប្បាយរំលឹកអំពីផ្ទៃរឿងទេ ? (theme)
- តើគ្រូអធិប្បាយជំរុញចិត្តទេ ? (exhort)

មាតិការឿង (content)

- តើគ្រូអធិប្បាយប្រាប់ថា តើគាត់និយាយអំពីខណ ? (where in the text is the preacher?)
- តើគ្រូអធិប្បាយនិយាយអំពីផ្ទៃរឿងយ៉ាងពេញលេញទេ ? (cover fully)
- តើគ្រូអធិប្បាយប្រើការជជែកវែកញែកយ៉ាងល្អទេ ? (argumentation, reasoning)
- តើគ្រូអធិប្បាយផ្តល់ព័ត៌មានដែលជួយគាំទ្រគ្រប់គ្រាន់ទេ ? (supporting material)
- តើគ្រូអធិប្បាយលើកឧទាហរណ៍ដ៏ល្អទេ ? (examples)
- តើគ្រូអធិប្បាយទាក់ទងឧទាហរណ៍នឹងចំណុចទេ ? (illustrations linked to point or not)
- តើគ្រូអធិប្បាយអនុវត្តយ៉ាងជាក់លាក់ទេ ? (concrete application)
- តើគ្រូអធិប្បាយពន្យល់ថា តើហេតុអ្វីអត្ថបទនេះសំខាន់សំរាប់អ្នកស្តាប់ ?
(the question: So what? What to do?)
- តើគ្រូអធិប្បាយពន្យល់ថា តើអ្នកស្តាប់ត្រូវធ្វើអ្វីខ្លះ យោងទៅតាមអត្ថបទនេះ ?
(the question: Now what? How to do it?)
- តើគ្រូអធិប្បាយអធិប្បាយអំពី៖ ព្រះគ្រីស្ទ ឈើឆ្កាង ព្រះគុណ (ពាក្យសន្យានៃ) ដំណឹងល្អ នគរព្រះ ឬទេ ? (Christ, the Cross, grace, gospel promises, Kingdom of God)
- តើគ្រូអធិប្បាយបញ្ជាក់អំពី «ការផ្តោតទៅលើស្ថានភាព ក្រោយការធ្លាក់ទៅក្នុងអំពើបាប» ឬទេ ? (ផ.ស.ប, Fallen Condition Focus)

បែបបទនៃសេចក្តីអធិប្បាយ (style)

- តើបែបបទនៃសេចក្តីអធិប្បាយ ល្អ ពីរោះ និងមានប្រសិទ្ធភាពទេ ? (style aspects)

ការសម្រួល (audience adaptation)

- តើគ្រូអធិប្បាយសម្រួលសេចក្តីអធិប្បាយសម្រាប់អ្នកស្តាប់ទេ ? (suited, appropriate)

ការថ្លែងនៃសេចក្តីអធិប្បាយ (delivery)

- តើគ្រូអធិប្បាយថ្លែងសេចក្តីអធិប្បាយយ៉ាងល្អទេ ? (delivery aspects)
 - ដោយមាត់ទទេ (orally)
 - ដោយរាងកាយ (physically)